

សេចក្តីប្រកាសព័ត៌មាន #031820-2

ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០

ទំនាក់ទំនង៖ មជ្ឈមណ្ឌលព័ត៌មានរួមនៃទីក្រុងឡងប៊ិច 562.570.NEWS(6397) [jic@longbeach.gov](mailto:jic@longbeach.gov)

សម្រាប់សេចក្តីប្រកាសជាបន្ទាន់

## ទីក្រុងឡងប៊ិចប្រកាសអំពីមូលនិធិសង្គ្រោះពីគ្រោះមហន្តរាយឡងប៊ិច ចំណែកបង្កើតឡើងដើម្បីឆ្លើយតបនឹង COVID-19

ទីក្រុងឡងប៊ិច, រដ្ឋកាលីហ្វ័រញ៉ា - ទីក្រុងឡងប៊ិចដោយសហការជាមួយមូលនិធិសហគមន៍ឡងប៊ិចបានប្រកាសដោយមោទនភាពចំពោះការបង្កើតមូលនិធិសង្គ្រោះឡងប៊ិចពីគ្រោះមហន្តរាយនៃមេរោគកូរ៉ូណា (Long Beach Coronavirus Relief Fund)។ ការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុនឹងជួយសមាជិកសហគមន៍ក្នុងតំបន់ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិសុខភាពសាធារណៈបច្ចុប្បន្ន។

លោកអភិបាលក្រុង Robert Garcia បានមានប្រសាសន៍ថា “ដល់ពេលដែលត្រូវរួមគ្នាហើយជួយដល់អ្នកដែលងាយរងគ្រោះបំផុតនៅក្នុងសហគមន៍របស់យើង។ យើងមានមោទនភាពក្នុងការបើកមូលនិធិនេះដើម្បីជួយដល់អ្នកធ្វើការដែលមានចំណូលទាប អ្នកវ័យចំណាស់ ម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកផ្សេងទៀតដែលត្រូវការការគាំទ្រនិងជំនួយបន្ទាន់។ ប្រសិនបើលោកអ្នកមានធនធានខាងហិរញ្ញវត្ថុសូមមេត្តាបរិច្ចាគដល់មូលនិធិនេះ។”

អំណោយវិភាគទានដល់មូលនិធិសង្គ្រោះពីមេរោគកូរ៉ូណានឹងត្រូវប្រើប្រាស់ទាំងស្រុងដើម្បីជួយដល់អ្នករស់នៅទីក្រុងឡងប៊ិចដែលបានរងផលប៉ះពាល់ដោយជម្ងឺ COVID-19 ហើយការចូលរួមវិភាគទាននេះ

មានលក្ខណៈគ្រប់គ្រាន់ក្នុងការកាត់ពន្ធ។ ថវិកានឹងត្រូវចែកចាយទៅឱ្យអង្គការមិនរកប្រាក់ចំណេញ 501(C)3 អង្គការអប់រំ និងអង្គការរដ្ឋាភិបាលតាមរយៈដំណើរការស្នើសុំដែលនឹងត្រូវប្រកាសនៅថ្ងៃខាងមុខនៅលើ [គេហទំព័រ](#) មូលនិធិសហគមន៍ឡុងប៊ិច។

**ដើម្បីចូលរួមវិភាគទាន៖**

- **ផ្ញើសារ៖** ផ្ញើសារដែលអានថា "SupportLB" ទៅលេខ 501-55 ដោយប្រើទូរស័ព្ទដៃរបស់លោកអ្នកហើយធ្វើតាមការណែនាំដើម្បីបរិច្ចាគ។
- **PayPal៖** ប្រើបណ្តាញ PayPal តាមអ៊ិនធឺណេតឬកម្មវិធីនៅលើស្នាមហ្វូនរបស់លោកអ្នកហើយបន្តទៅ @SupportLB។
- **បណ្ណសំរាប់ទិញជំពាក់ (Credit Card)៖** ចូលទៅកាន់គេហទំព័រ [longbeachcf.org](http://longbeachcf.org) ដើម្បីបំពេញបែបបទតាមអ៊ិនធឺណិតដែលមានសុវត្ថិភាព។
- **សែក៖** ការបរិច្ចាគតាមរយៈសែកអាចធ្វើទៅ Long Beach Community Foundation, 400 Oceangate, Suite 800, Long Beach, CA 90802។ សូមសរសេរពាក្យ Long Beach Coronavirus Relief Fund នៅក្នុងផ្នែកអនុស្សរណៈនៃសន្លឹកសែករបស់លោកអ្នក។

លោកស្រីប្រធាននិងនាយកប្រតិបត្តិនៃមូលនិធិសហគមន៍ឡុងប៊ិច Marcelle Epley បានមានប្រសាសន៍ថា "គោលដៅចម្បងរបស់យើងគឺធ្វើឱ្យការបរិច្ចាគមានភាពងាយស្រួលតាមដែលអាចធ្វើទៅបាន។ គ្រប់ចំនួនទឹកប្រាក់នឹងជួយដល់អ្នកដែលខ្វះខាត។ នៅប៉ុន្មានថ្ងៃខាងមុខនេះយើងនឹងផ្តល់ថវិកាដល់អង្គការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីជួយប្រជាជននៅក្នុងសហគមន៍របស់យើងដែលរងផលប៉ះពាល់ដោយជម្ងឺ COVID-19។ មិនយូរប៉ុន្មានអង្គការមិនរកប្រាក់ចំណេញអាចចូលទៅកាន់គេហទំព័ររបស់យើងហើយដាក់ពាក្យស្នើសុំជំនួយនៅ [longbeachcf.org](http://longbeachcf.org)។"

ការផ្តល់មូលនិធិនឹងមានដល់អង្គការដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មវិធីជំនួយក្នុងគោលបំណងបំពេញតាមតម្រូវការសហគមន៍ដែលបានកំណត់។ ការផ្តល់មូលនិធិអាចផ្លាស់ប្តូរទៅតាមភាពអាចរកបាននិងតម្រូវការ។

ទីក្រុងឡុងប៊ិចលើកទឹកចិត្តឱ្យប្រជាជនទាំងអស់ចូលទៅកាន់គេហទំព័រ [www.longbeach.gov/COVID19](http://www.longbeach.gov/COVID19) ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងជម្ងឺ COVID-19 និង

ជៀសវាងព័ត៌មានមិនពិត។ លោកអ្នកក៏អាចតាមដានព័ត៌មានថ្មីៗ ព័ត៌មានជំនួយ និងសេចក្តីជូនដំណឹង នានានៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ទីក្រុងរួមមាន @LongBeachCity និង @LBHealthDept និងតាមដានដោយប្រើសញ្ញា #COVID19LongBeach នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។

**អំពីមូលនិធិសង្គ្រោះពីគ្រោះមហន្តរាយនៃឡុងប៊ិច**

នៅឆ្នាំ ២០១៨ មូលនិធិសហគមន៍នៃឡុងប៊ិចនិងទីក្រុងឡុងប៊ិចបានបង្កើតមូលនិធិសង្គ្រោះពីគ្រោះមហន្តរាយនៃឡុងប៊ិចក្នុងគោលបំណងផ្តល់ថវិកាដល់អង្គការមិនរកកំរៃ ស្ថាប័នរដ្ឋាភិបាល និងស្ថាប័នអប់រំដើម្បីជាប្រយោជន៍ដល់អ្នករស់នៅទីក្រុងឡុងប៊ិចដែលកំពុងរងគ្រោះពីគ្រោះមហន្តរាយ។

**អំពីមូលនិធិសហគមន៍នៃឡុងប៊ិច**

មូលនិធិសហគមន៍នៃឡុងប៊ិចជាអង្គការដែលមិនរកកំរៃហើយជាអង្គការសាធារណៈដែលមានទ្រព្យសម្បត្តិជាង ៥៥ លានដុល្លារនិងមូលនិធិសប្បុរសធម៌ចំនួន ១៧៦។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដើម្បីបង្កើតជំនួយឥតសំណងជាយុទ្ធសាស្ត្រដល់អង្គការដែលមិនរកកំរៃនិងជួយដល់ម្ចាស់ជំនួយម្នាក់ៗជាមួយនឹងគោលដៅសប្បុរសធម៌របស់ពួកគាត់តាមរយៈការបរិច្ចាគដែលបានគ្រោងទុក។ កម្រៃសេវាដែលត្រូវទទួលបានពីការចាត់ចែងមូលនិធិសប្បុរសធម៌នៅមូលនិធិសហគមន៍នៃឡុងប៊ិចត្រូវបានវិនិយោគដោយផ្ទាល់ត្រឡប់ទៅសហគមន៍វិញ។ បេសកកម្មរបស់មូលនិធិសហគមន៍នៃឡុងប៊ិចគឺផ្តួចផ្តើមការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ឡុងប៊ិចតាមរយៈការផ្តល់អំណោយសប្បុរសធម៌និងជំនួយឥតសំណងជាយុទ្ធសាស្ត្រជាមួយនឹងចក្ខុវិស័យនៃការធ្វើជាអ្នកបម្រើដ៏ឆ្លើមនៃអំណោយទានដែលបម្រើសេចក្តីត្រូវការរបស់ឡុងប៊ិចជារៀងរហូត។ មូលនិធិសហគមន៍នៃឡុងប៊ិចគឺដឹកនាំដោយប្រធាននិងនាយកប្រតិបត្តិ Marcelle Epley ហើយការត្រួតពិនិត្យត្រូវបានផ្តល់ជូនដោយប្រធានក្រុមប្រឹក្សាភិបាលលោក Gary DeLong អនុប្រធានលោក Robert Stemler និងសមាជិកក្រុមប្រឹក្សាភិបាលដែលរួមមាន Michele Dobson, Bob Foster, Tony Gales, Mark Guillen, Donita Joseph, Annette Kashiwabara, Steve Keesal, Kevin Peterson, Frank Newell, Suzanne Nosworthy និង Judy Ross។

**អំពីទីក្រុងឡុងប៊ិច**

ជាទីលំនៅដ្ឋាននៃប្រជាជនប្រមាណ ៤៨០,០០០ នាក់ទីក្រុងឡុងប៊ិចបានទទួលពានរង្វាន់និងជាទីក្រុង ថ្មីប្រឌិតដែលផ្តល់ជូននូវភាពសំបូររបស់នៃពិភពលោកខណៈពេលដែលរក្សាលក្ខណៈបុគ្គលនិងដេ លបង្កើតឡើងពីសង្កាត់ផ្សេងៗពីគ្នាដែលបានផ្តុំនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក។ ក្នុងនាមជាទី ក្រុងដែលមានសេវាកម្មពេញលេញទីក្រុងឡុងប៊ិចជាលំនៅដ្ឋានរបស់នាវា Queen Mary, អាងចិញ្ចឹម ត្រីនៃមហាសមុទ្រប៉ាស៊ីហ្វិក (Aquarium of the Pacific), សារមន្ទីរនិងរោងកុនជាច្រើន, សាលារៀន ដែលត្រូវបានវាយតម្លៃខ្ពស់, អាកាសយានដ្ឋានឡុងប៊ិច, កំពង់ផែឡុងប៊ិច ក៏ដូចជាមន្ទីរផ្សេងៗដែលបា នទទួលពានរង្វាន់ជាច្រើនដូចជាមន្ទីរសុខាភិបាល មន្ទីរឧទ្យានការកំសាន្តនិងសមុទ្រ មន្ទីរសេវាកម្ម អភិវឌ្ឍន៍ និងមន្ទីរផ្សេងៗទៀត។ ទីក្រុងនេះក៏មានសាកលវិទ្យាល័យនិងមហាវិទ្យាល័យដែលត្រូវបាន ការគោរពខ្ពស់ ក៏ដូចជាកន្លែងចិញ្ចឹមសត្វជាប្រវត្តិសាស្ត្រចំនួន២ មន្ទីរពេទ្យ៥ ទីតាំង៥សម្រាប់លេង ហ្គោល ស្ទួន១៧០ ឆ្នេរសមុទ្រជាច្រើនម៉ាយល័ម៉ា ផ្លូវសម្រាប់ជិះកង់ និងកម្មវិធីជិះកង់ដែលមានការ ចែករំលែក។

សម្រាប់ព័ត៌មានបន្ថែមអំពីទីក្រុងឡុងប៊ិចសូមមេត្តាចូលទៅកាន់គេហទំព័រ <http://longbeach.gov/>។ សូមតាមដានយើងខ្ញុំនៅលើបណ្តាញសង្គមនានាដូចជា៖ [Facebook](#) [Twitter](#) [Instagram](#) និង [YouTube](#) ដើម្បីទទួលបានព័ត៌មានថ្មីៗ។

###